



សេចក្តីប្រកាសព័ត៌មាន

ស្តីពី

លទ្ធផលសិក្ខាសាលាសម្លេងម្ចាស់ឆ្នោត ឃុំសិរីមង្គល ស្រុកកូនមុំ ខេត្តរតនៈគិរី

ដោយមានការគាំទ្រពីគណៈកម្មាធិការខុមហ្វ្រែល សហការជាមួយនិង សមាគមអាដហុក បានរៀបចំសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតមួយស្តីពី ការកំណត់តម្រូវការជាអាទិភាព ក្នុងឃុំ សង្កាត់ដាច់ស្រយាល ដែលធ្វើឡើងនៅ ឃុំសិរីមង្គល ស្រុកកូនមុំ ខេត្តរតនៈគិរី កាលពីថ្ងៃទី២៥ ខែ មិថុនា ឆ្នាំ២០១១។ មានអ្នកមានសិទ្ធិបោះឆ្នោតប្រមាណ ៥៥ នាក់ (៤៥% ជាស្ត្រី និង ៥០% ជាជនជាតិដើមភាគតិចឡាវ) មកពីគ្រប់ភូមិក្នុងឃុំ ដែលរួមមានតំណាងសហគមន៍ តំណាងគណបក្សនយោបាយប្រចាំឃុំ និងជាសមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ អង្គការមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងឃុំបានចូលរួមពិភាក្សានៅក្នុងសិក្ខាសាលានេះ។

ប្រជាពលរដ្ឋដែលចូលរួមសិក្ខាសាលាស្ទើរតែ១០០% បានបោះឆ្នោតគាំទ្រតម្រូវការជាអាទិភាពទាំង ៥ នៅក្នុងឃុំ ដែលស្នើឱ្យក្រុមប្រឹក្សាឃុំបច្ចុប្បន្ន យកចិត្តទុកដាក់ដោះស្រាយ និង/ឬគណបក្សនយោបាយទទួលយកដើម្បីដាក់បញ្ចូលទៅក្នុងកម្មវិធីនយោបាយរបស់ខ្លួនក្នុងការបោះឆ្នោតឃុំ-សង្កាត់ខាងមុខ។

Vision : A democratic society that democratization in particular democratic elections are promoted and qualified to bring benefits to people.

ទស្សនៈវិស័យ ៖ ដើម្បីឱ្យការបោះឆ្នោតមានគុណភាព ដែលប្រកបដោយប្រសិទ្ធភាព ប្រជាពលរដ្ឋរួមរៀន

តម្រូវការអាទិភាព រាល់ ៥ ក្នុង ឃុំសិរីមង្គល ស្រុកកូនមុំ ខេត្តរតនៈគិរី

១-ការសាងសង់ស្ពាន ផ្លូវ និងដាក់លូ

- សុំស្ពានបេតុងថ្មីមួយកន្លែង ប្រវែង ៥០ ម៉ែត្រ ទទឹង ៣ ម៉ែត្រ នៅភូមិទាបដី ឃុំសិរីមង្គល ចាប់ផ្តើមកសាងឱ្យរួចរាល់នៅក្នុងឆ្នាំ២០១២។
- សុំស្ពានបេតុងមួយកន្លែង ប្រវែង ៤៥ ម៉ែត្រ ទទឹង ៣ ម៉ែត្រ នៅ ភូមិស្រែពកធំ សូមកសាងឱ្យ រួចរាល់នៅចុងឆ្នាំ ២០១២។
- សុំធ្វើផ្លូវថ្មីក្រាលគ្រួសក្រហម ប្រវែង ៤ គីឡូម៉ែត្រ ពីភូមិទាបដី ទៅចំនុចអូរទទឹង ត្រឹមព្រំប្រទល់ភូមិសាមខា កសាងឱ្យរួចរាល់នៅឆ្នាំ២០១២។
- សុំជួសជុលផ្លូវលំមួយខ្សែ ប្រវែង ៤០ គីឡូម៉ែត្រ ពីចំណុចផ្លូវជាតិលេខ ៧៨ ទៅភូមិស្រែពកតូច ស្រែពកធំ និងទាបដី ដោយដាក់លូ និងស្ពានឆ្លងក្នុងភូមិនីមួយៗ ដើម្បីបណ្តោះទឹកចេញពីផ្លូវ ចាប់ផ្តើមជួសជុលពីឆ្នាំ២០១១ រហូតចប់សព្វគ្រប់នៅឆ្នាំ២០១២។

២. ការសាងសង់ប៉ុស្តិ៍សុខភាព និងសាលារៀន

- សុំពន្លឿនការសាងសង់ប៉ុស្តិ៍សុខភាព ដែលផ្លាស់ប្តូរពីមុខវត្តគ្រួសារសាភិត នៅភូមិស្រែពកធំ ទៅទីទួលសុវត្ថិភាព (ដោយសារមណ្ឌលសុខភាពបច្ចុប្បន្នមានសភាពទ្រុឌទ្រោម) និងសុំឱ្យមានគ្រូពេទ្យជំនាញនៅប្រចាំការ ៤ នាក់ សូមសាងសង់ឱ្យរួចរាល់នៅចុងឆ្នាំ២០១១នេះ។
- សុំកសាងសាលារៀនថ្មីតាមស្តង់ដារក្រសួងមហាផ្ទៃ ឱ្យបានរួចរាល់នៅចុងឆ្នាំ២០១១ (ដោយយុំនេះយកផ្ទះធ្វើសាលារៀនពិបាកក្នុងការទំនាក់ទំនងនៅពេលប្រជាពលរដ្ឋមានបញ្ហាម្តងៗ)។

៣. ការសាងសង់សាលារៀន និងផ្ទះសម្រាប់គ្រូ

- សុំកសាងអនុវិទ្យាល័យមួយខ្នងមាន ៦ បន្ទប់ និងបង្គន់អនាម័យចំនួន ៤ ដោយបង្គន់នីមួយៗមានបន្ទប់ទឹក និងបន្ទប់បន្ទោរបង់ ព្រមទាំងឱ្យមានគ្រូបង្រៀនចំនួន ៦ នាក់ តាមមុខវិជ្ជា ហើយកសាងផ្ទះស្នាក់នៅសំរាប់គ្រូមកពីឆ្ងាយ ដែលផ្ទះនីមួយៗ មាន ៣ បន្ទប់ ទំហំ ៤ ម៉ែត្រ គុណ ៥ ម៉ែត្រ ទឹកឆ្នែងជិតបុស្តិ៍សុខភាពថ្មី ចំនុចទីទួលសុវត្ថិភាព សុំឱ្យរួចរាល់ក្នុងឆ្នាំ២០១៣។

៤. ការសាងសង់បង្គន់អនាម័យ

- សុំបង្គន់អនាម័យចំនួន ១៥ នៅក្នុង បី ភូមិ គឺ ភូមិស្រែពកធំ ភូមិស្រែពកតូច និងភូមិនាងដី ដោយមួយគ្រួសារទទួលបានបង្គន់ ១ ហើយក្នុងមួយបង្គន់ត្រូវមានទំហំ ៤ ម៉ែត្រ គុណ ៣ ម៉ែត្រ ព្រមទាំងមានបន្ទប់ទឹកដាច់ពីគ្នា ឱ្យរួចរាល់នៅក្នុងចុងឆ្នាំ២០១២។

៥. ការជីកអណ្តូងទឹក

- សុំអណ្តូងទឹកចំនួន ២០ ក្នុង ១៥ គ្រួសារ ឱ្យមានមួយអណ្តូង ដែលមានមុខកាត់អណ្តូង ១ ម៉ែត្រ ទៅ ១ ម៉ែត្រ ២ តឹក ដោយដាក់លូជំរៅ ២៥ ម៉ែត្រ និងចាក់បេតុងជុំវិញមាត់អណ្តូង ២ ម៉ែត្រ នៅក្នុង ៣ភូមិ (ភូមិស្រែពកធំ ភូមិស្រែពកតូច និងភូមិនាងដី) ក្នុងយុំសិរីមង្គល ឱ្យរួចរាល់នៅក្នុងឆ្នាំ២០១២។

មុនពេលបញ្ចប់សិក្ខាសាលា មានកម្មវិធីប្រគល់របាយការណ៍ ពីតម្រូវការជាអាទិភាពដល់អ្នកដឹកនាំគណបក្សនយោបាយប្រចាំឃុំ និងក្រុមប្រឹក្សាឃុំ។

លោក ម៉ី ស្រីន តំណាងគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាឃុំ មានប្រសាសន៍ថា «ខ្ញុំទទួលយកនូវអ្វីដែលប្រជាពលរដ្ឋជាម្ចាស់ឆ្នោតរកឃើញនូវតម្រូវការជាអាទិភាពទាំងនេះ ខ្ញុំនឹងព្យាយាមអនុវត្តន៍ឱ្យបាន»។

លោក សួន សារ៉ន តំណាងគណបក្សហ៊្វិនស៊ិនប៉ិច ប្រចាំស្រុកកូនមុំ បានសំណូមពរថា « សុំឱ្យម្ចាស់ឆ្នោតចូលរួមឃ្នាំមើលរាល់ការអនុវត្តន៍ទាំងអស់ដែលម្ចាស់ឆ្នោតបានកំណត់ ព្រមទាំងចូលរួមថែរក្សានូវអ្វីដែលជាសមិទ្ធិផល»។

សិក្ខាសាលានេះ មានគោលបំណង ឱ្យម្ចាស់ឆ្នោតនៅតំបន់ដាច់ស្រយាលទទួលបាន៖

- ១. ការយល់ដឹងអំពីសិទ្ធិ តួនាទី និងកាតព្វកិច្ចរបស់ម្ចាស់ឆ្នោត ក្នុងការស្វែងយល់ពីតម្រូវការជាអាទិភាពក្នុងការអភិវឌ្ឍន៍នូវមូលដ្ឋាន។
- ២. ផ្តល់ឱកាសឱ្យម្ចាស់ឆ្នោតចូលរួម ជជែកពិភាក្សា ដើម្បីកំណត់តម្រូវការអាទិភាពក្នុងឃុំ សង្កាត់របស់ខ្លួន។
- ៣. តម្រូវការជាអាទិភាពក្នុងឃុំ សង្កាត់ ដាច់ស្រយាល នឹងត្រូវបានចងក្រងជា របាយការណ៍ដែលអាចឱ្យសិក្ខាកាមងាយចងចាំដើម្បីចូលរួមតាមដាន ជម្រុញការអនុវត្តន៍របស់ក្រុមប្រឹក្សា ឃុំ សង្កាត់ និងការដាក់បញ្ចូលតម្រូវការក្នុងកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការបោះឆ្នោតឃុំ សង្កាត់ ឆ្នាំ ២០១២។

សិក្ខាសាលានេះក៏បានទទួលការឧបត្ថម្ភមូលនិធិពីសហភាពអឺរ៉ុប (EU), OXFAM NOVIB, NPA និង Forum Syd

¹សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង ៖

១-លោក **មួង មឿត** (មន្ត្រីផ្នែកបណ្តាញ និងវេទិកា)

ទូរស័ព្ទលេខ ៖ ០១២ ៤៧១ ៣២៦

២-អ្នកស្រី **ហេង សុគន្ធា** (ជំនួយការផ្នែកបណ្តាញ និងវេទិកា)

ទូរស័ព្ទលេខ ៖ ០១៧ ៥៨៣ ៨៦៩

¹ No 021